



# ម៉ូហានជំពូកទី ៨

John 8

## គម្រោង

- ក. ស្ត្រីម្នាក់ត្រូវគេចាប់ក្នុងពេលកំពុងរួមសាហាយស្នន់ The Woman Caught in Adultery
- ខ. ព្រះយេស៊ូជាពន្លឺពិភពលោក Jesus, Light of the World

## គោលដៅ

- ១. ពិភាក្សាអំពីទស្សនៈរបស់ព្រះយេស៊ូអំពីការលើកលែងទោសពីអំពើបាប។
- ២. ពន្យល់ពីអត្ថន័យ ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គគឺជាពន្លឺនៃពិភពលោក។

### ក. ស្ត្រីម្នាក់ត្រូវបានគេចាប់ក្នុងពេលកំពុងរួមសាហាយស្មន់

The Woman Caught In Adultery

គោលដៅទី១. ពិភាក្សាអំពីទស្សនៈរបស់ព្រះយេស៊ូវអំពីការលើកលែងទោសពីអំពើបាប។

សូមអាន យ៉ូហាន ៨:១-១១។ ព្រះយេស៊ូវបានប្រទានវិន័យល្អអំពីការប្តោសទោសអ្នកដទៃ។ ក្នុងការចោទប្រកាន់ស្ត្រីម្នាក់ដែលប្រព្រឹត្តអំពើសាហាយស្មន់នោះព្រះអង្គមានព្រះបន្ទូលថា “ក្នុងចំណោមអ្នករាល់គ្នា សុំឱ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ” (យ៉ូហាន ៨:៧)។ គ្មាននរណាម្នាក់ឆ្លើយតបជាមួយព្រះយេស៊ូវឡើយ អ្នកដែលបានចោទប្រកាន់ស្ត្រីនោះបានចាកចេញទាំងរៀនខ្មាស និងបរាជ័យ។

ព្រះយេស៊ូវមួយអង្គប៉ុណ្ណោះដែលគ្មានអំពើបាបទាល់តែសោះ។ ហើយព្រះអង្គក៏ជាម្នាក់ដែលអាចនឹងចោទប្រកាន់ស្ត្រីម្នាក់នោះដែរ ប៉ុន្តែទ្រង់បានសង្គ្រោះជីវិតរបស់នាង និងបានអត់ទោសអំពើបាបរបស់នាង។ ទ្រង់បានប្រាប់នាងឱ្យទៅនិងហាមនាងមិនឱ្យធ្វើអំពើបាបនោះទៀតឡើយ។ ព្រះយេស៊ូវធ្វើឱ្យមានភាពងាយស្រួលក្នុងការជៀសវាងពីអំពើបាបតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនិងប្រទានភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

#### លំហាត់អនុវត្ត

១ ឧកម្មិរចងចាំ យ៉ូហាន ៨:៧។ ពេលណាដែលអ្នកមានអារម្មណ៍ថាអ្នកចង់ប្តោសទោសអ្នកដទៃ លើកឧកម្មិរនេះរំលឹកខ្លួនរបស់អ្នក។

២ អធិស្ឋានដល់អស់អ្នកដែលសុំឱ្យព្រះជាម្ចាស់អត់ទោស នឹងមិនត្រឡប់ទៅរកអំពើបាបទៀត។

### ខ. ព្រះយេស៊ូវជាពន្លឺពិភពលោក Jesus, The Light of the World

គោលដៅទី២. ពន្យល់ពីអត្ថន័យ ព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះអង្គគឺជាពន្លឺនៃពិភពលោក។

សូមអាន យ៉ូហាន ៨:១២-២០។ បន្ទាប់មកព្រះអង្គមានព្រះបន្ទូលប្រកាសដល់បណ្តាជនថាទ្រង់គឺជាពន្លឺនៃពិភពលោក។ ជាញឹកញាប់ព្រះគម្ពីរបាននិយាយគ្រប់កិច្ចការទាំងអស់នៃអំពើបាបគឺជាសេចក្តីងងឹត។ ព្រះយេស៊ូវ ប្រៀបដូចជាពន្លឺដែលភ្លឺចិញ្ចែងចិញ្ចាច បង្ហាញពីអំពើបាបរបស់យើង និងជាផ្លូវដែលនាំយើងចេញពីអំពើបាប។ ទ្រង់ក៏បានបង្ហាញផ្លូវទៅឯនគរស្ថានសួគ៌ដែរ។ យើងមិនអាចរស់នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គបានឡើយលើកលែងតែអំពើបាបរបស់យើងត្រូវបានអត់ទោសជាមុនសិន។ ការអត់ទោសមួយនោះគឺជាការបើកផ្លូវសម្រាប់យើងក្នុងការចូលរួមជាមួយជីវិតថ្មីតាមរយៈគោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ។

៣ សូមអានយ៉ូហាន ១:១-៩ ម្តងទៀត។

៤ ព្រះយេស៊ូបានហៅអង្គទ្រង់ផ្ទាល់ថាជាពន្លឺនៃពិភពលោកដោយសារតែព្រះអង្គ

- ក) គឺជាពន្លឺដ៏ពិតដែលនឹងបង្ហាញយើងពីអំពើបាប និងបង្ហាញយើងពីផ្លូវទៅឯនគរសួគ៌។
- ខ) តែងតែបង្រៀននៅក្នុងអំឡុងពេលថ្ងៃ មិនមែនពេលយប់។
- គ) បានប្រទានចង្កៀងឱ្យគ្រប់គ្នាសម្រាប់បំភ្លឺពេលយប់។

**ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន You Cannot Go Where I Am Going**

សូមអាន យ៉ូហាន ៨:២១-៣០។ ព្រះយេស៊ូមានព្រះបន្ទូលម្តងទៀតអំពីការសុគតរបស់ព្រះអង្គក៏ដូចជាទៅកន្លែងដែលពួកគេមិនអាចដើរតាមព្រះអង្គបាន។ ទ្រង់បានយាងមកពីសួនសួគ៌ ហើយព្រះអង្គក៏យាងត្រឡប់ទៅវិញដែរ។ ប៉ុន្តែដំបូង បុត្រមនុស្សត្រូវតែសុគតនៅលើលើផ្ទាំងសម្រាប់អំពើបាបរបស់ពិភពលោកជាមុនសិន។ ការសុគតរបស់ព្រះអង្គគឺជាការចំហទ្វារដើម្បីឱ្យយើងមានជំនឿទៅលើទ្រង់ និងការសង្គ្រោះអស់កល្បជានិច្ចសម្រាប់មនុស្សទាំងអស់នៅលើផែនដីបន្ទាប់មកនិងនៅពេលអនាគត។ វាអាស្រ័យទៅលើព្រះយេស៊ូ និងការរស់ឡើងវិញដែលយើងទាំងអស់បានជឿថាទ្រង់គឺជាព្រះសង្គ្រោះរបស់យើង និងជាព្រះសង្គ្រោះរបស់ពិភពលោកទាំងមូលនោះដែរ។

៥ សូមអាន យ៉ូហាន ៨:២៣-២៤ និង ២៨-២៩។

៦ អ្នកណាដែលព្រះយេស៊ូបានប្រាប់ថាបុត្រមនុស្សគួរតែបានលើកឡើងបើសូម្បីតែលោកម៉ូសេក៏បានលើកដំបងលង្ហិននៅទីរហោស្ថាន?

.....

៧ សូមអាន យ៉ូហាន ៣:១៤-២១ ម្តងទៀត។

**សេរីភាព និងទាសភាព Freedom and Slavery**

សូមអាន យ៉ូហាន ៨:៣១-៤៧។ អំពើបាប មិនសំខាន់ប្រកបរបស់វាមកពីណានោះទេ គឺត្រូវតែប្រឈមមុខជាមួយលទ្ធផលជាក់ស្តែងរបស់វា។ លទ្ធផលរបស់វាគឺជា សីលធម៌ ហិរញ្ញវត្ថុ សាច់ឈាម ឬទំនាក់ទំនង (ដៃគូ ឬ គ្រួសារ)។ នៅក្នុងអំឡុងពេលនៃពន្ធកិច្ចរបស់ព្រះយេស៊ូ ទ្រង់បានអត់ទោសអំពើបាបរបស់មនុស្ស ផ្តល់ឱ្យពួកគេមានក្តីសង្ឃឹម និងថ្ងៃថ្មី។

ទ្រង់ចង់ធ្វើដូចគ្នាសម្រាប់សព្វថ្ងៃនេះដល់អស់អ្នកដែលជឿលើព្រះអង្គជាព្រះអម្ចាស់ និងព្រះសង្គ្រោះ។ លទ្ធផលនៃអំពើ បាបគឺ ជាអំណាចនៃការបែកបាក់ និងដួងចិត្តត្រូវបានសម្អាត ចាប់ផ្តើមជាថ្មីដោយព្រះវត្តមានរបស់ព្រះអង្គ។

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្ស របស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិតហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព.... ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព»។ (យ៉ូហាន ៨:៣១-៣២,៣៦)

**លំហាត់អនុវត្ត**

៨ ឧគម្ពីរចងចាំ យ៉ូហាន ៨:៣១-៣២, និង៣៦។

៩ អធិស្ឋានសម្រាប់មិត្តភក្តិដទៃទៀតរបស់អ្នកដែលបានជាប់ជាទាសករអំពើបាបថាពួកគេនឹងអាចមានសេរីភាពនៅក្នុង ព្រះយេស៊ូ។

**ព្រះយេស៊ូ នឹងលោកអប្រាហាំ Jesus and Abraham**

សូមអាន យ៉ូហាន ៨:៤៨-៥៩។ ព្រះយេស៊ូបានថ្លែងព្រះបន្ទូលដែលធ្វើឱ្យអ្នកដែលស្តាប់ព្រះអង្គមានការងឿងឆ្ងល់ “ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ” (ខ៥១)។ ការថ្លែង ព្រះបន្ទូលនេះគឺជាចេតនារបស់ព្រះអង្គដើម្បីប្រកាសភាពជាព្រះរបស់ព្រះអង្គ និងសេរីភាពខាងព្រលឹងវិញ្ញាណ និងការ សង្គ្រោះដែលមាននៅក្នុងព្រះនាមរបស់ព្រះអង្គ។ បណ្តាជនបានឮព្រះបន្ទូលរបស់ព្រះអង្គមិននៅក្នុងបរិបទភាពជាព្រះ របស់ព្រះអង្គឡើយតែនៅក្នុងបរិបទធម្មតា។ លទ្ធផលគឺជាកំហឹង និងការសង្ស័យ។ ព្រះយេស៊ូបានប្រកាសពីសេចក្តីពិត យ៉ាងខ្លាំងខ្លា (ខទី ៥៤-៥៥) ការស្វែងរកការភ្ញាក់ខ្លួន និងការកែប្រែចិត្តរបស់ពួកគេ។

នៅពេលដែលពួកជនជាតិយូដាបាននិយាយអំពីលោកអប្រាហាំម្តងទៀត ព្រះយេស៊ូបានមានព្រះបន្ទូលទៅពួកគេ ថា លោកអប្រាហាំមានចិត្តសប្បាយដែលបានឃើញថ្ងៃរបស់ព្រះយេស៊ូ។ ទ្រង់បន្ថែមទៀតថា “មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ” (ខ៥៨) នៅពេលដែលព្រះអង្គនិយាយថា “ខ្ញុំមានជីវិត” នៅក្នុងន័យបច្ចុប្បន្ន ព្រះអង្គបាន ប្រើពាក្យដែលដែលព្រះជាម្ចាស់បានប្រើនៅក្នុងនិក្ខមនំ ៣:១៤។

ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវ ប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា»។

សេចក្តីនេះបានធ្វើឱ្យអ្នកដឹកនាំមួយចំនួនមានកំហឹងខ្លាំងហើយពួកគេព្យាយាមគប់សម្លាប់ព្រះយេស៊ូវដំបូង។ ប៉ុន្តែព្រះយេស៊ូវគេចចេញពីព្រះវិហារដោយសុត្តិភាពពីព្រោះវាមិនទាន់ដល់ពេលរបស់ព្រះជាម្ចាស់សម្រាប់ព្រះអង្គដែលត្រូវសុគត។ វាជាសេចក្តីពិតដែលព្រះអង្គត្រូវតែសុគតសម្រាប់អំពើបាបរបស់យើង ប៉ុន្តែមិនមែនមុនពេលដែលព្រះជាម្ចាស់សម្រេចនោះឡើយ។

**លំហាត់អនុវត្ត**

---

១០ តើព្រះយេស៊ូវមានព្រះបន្ទូលអ្វីខ្លះអំពីព្រះអង្គផ្ទាល់ និងលោកអប្រាហាំ?

- ក) “លោកអប្រាហាំ ក៏ដូចជាឪពុករបស់ខ្ញុំដែរ”
- ខ) “ខ្ញុំមិនដែលធ្លាប់ជួបលោកអប្រាហាំទេ”
- គ) “មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ”

## សូមផ្ទៀងផ្ទាត់ឃើញរបស់អ្នក

---

- ៤ ក) គឺជាពន្លឺដ៏ពិតដែលនឹងបង្ហាញយើងពីអំពើបាប និងបង្ហាញយើងពីផ្លូវទៅឯនគរស្ថានសួគ៌
- ១០ គ) “មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ”
- ៦ លោកនីកូដេម

# មេរៀនទី



## យ៉ូហានជំពូកទី ៩-១០

John 9-10

### គម្រោង

- ក. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឱ្យជា Jesus Heals a Man Born Blind
- ខ. ភាពខ្វាក់ខាងព្រលឹងវិញ្ញាណ Spiritual Blindness
- គ. ប្រស្នាអំពីក្រោលចៀម The Parable of the Sheepfold
- ឃ. ព្រះយេស៊ូជាអ្នកគង្វាលដ៏ល្អ Jesus, the Good Shepherd
- ង. ជនជាតិយូដាមិនទទួលស្គាល់ព្រះយេស៊ូ Jesus Rejected by His Own

### គោលដៅ

- ១. ពន្យល់ពីរបៀបការប្រោសឱ្យជាចំពោះបុរសខ្វាក់ពីកំណើតបង្ហាញពីការអភិវឌ្ឍនៃការជឿ និងមិនជឿ។
- ២. លើកពីលទ្ធផលចុងបំផុតនៃការជឿ និងការមិនជឿ។
- ៣. ពន្យល់ពីអត្ថន័យនៃប្រស្នាអំពីក្រោលចៀម។
- ៤. ពន្យល់អត្ថន័យនៃប្រស្នាអំពីអ្នកគង្វាលដ៏ល្អ។
- ៥. ពិពណ៌នាអំពីតម្រូវការនៃអស់អ្នកដែលចូលមករកព្រះយេស៊ូហើយនិងអត្ថន័យថា ពួកគេជាកម្មសិទ្ធិរបស់ព្រះសង្គ្រោះ។

**ក. ព្រះយេស៊ូប្រោសបុរសខ្វាក់ពីកំណើតឱ្យជា** Jesus Heals A Man Born Blind

គោលដៅទី១. ពន្យល់ពីរបៀបការប្រោសឱ្យជាចំពោះបុរសខ្វាក់ពីកំណើត បង្ហាញពីការអនុវត្តនៃការជឿ និងមិនជឿ។

សូមអាន យ៉ូហាន ៩:១-១២។ ពួកសាវ័កទាំងអស់គិតថាអ្នកដែលមានជំងឺទាំងអស់សុទ្ធតែមកពីការដាក់ទោសសម្រាប់អំពើបាប។ ប៉ុន្តែ ហេតុអ្វីបានជាបុរសម្នាក់នេះខ្វាក់ពីកំណើត? វាមិនអាចដោយសារតែអំពើបាបរបស់គាត់ឡើយ។ គាត់បានពិការមុនពេលដែលគាត់បានធ្វើខុសទៅទៀត។ តើវាអាចជាអំពើបាបរបស់ឪពុកម្តាយដែរឬទេ? នេះជាអ្វីដែលពួកសាវ័កគិត។

ព្រះយេស៊ូមានព្រះបន្ទូលថា ជំងឺ និងការឈឺចាប់វាមិនមែនសុទ្ធតែជាលទ្ធផលនៃអំពើបាបរបស់បុគ្គលនោះឡើយ។ ជំងឺមួយចំនួនកើតចេញដោយធម្មជាតិ ហើយមិនជាប់ពាក់ព័ន្ធជាមួយការដាក់ទោសនៃអំពើបាបឡើយ។ បុរសខ្វាក់ម្នាក់នេះគឺជាឱកាសសម្រាប់ព្រះយេស៊ូដើម្បីប្រោសគាត់ឱ្យបានជា។ បន្ទាប់មកទៀត ជាពេលដែលព្រះអង្គប្រោសបុរសខ្វាក់ឱ្យបានជាដើម្បីគាត់បានជឿលើព្រះអម្ចាស់។ មួយវិញទៀតអាចមើលឃើញពីប្រទានភាពរបស់ព្រះជាម្ចាស់ និងទទួលជឿលើព្រះយេស៊ូ។

ពេលខ្លះយើងមិនយល់ថាហេតុអ្វីបានជាយើងឈឺចាប់។ យើងបានព្យាយាមកែតម្រូវអ្វីដែលកើតឡើងពីធម្មជាតិ ថែសុខភាពរបស់យើងប៉ុន្តែយើង និងកូនរបស់យើងនៅតែមានការឈឺចាប់ដោយសារតែគ្រោះថ្នាក់ និងគ្រោះធម្មជាតិ។ យើងមិនដឹងពីមូលហេតុទាំងអស់ថាហេតុអ្វីបានជាយើងមានជំងឺ ឬហេតុអ្វីបានជាស្ថានភាពមួយចំនួនធ្វើឱ្យយើងឈឺចាប់។ ពេលខ្លះជំងឺ ឬ ការឈឺចាប់របស់យើងអាចជាលទ្ធផលដែលកើតឡើងពីការសម្រេចចិត្តខុសរបស់។ ដើម្បីឱ្យយើងស្វែងរកអស់ពីដួងចិត្តរបស់យើង ជាដំបូន្មាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ។ ទោះជាយ៉ាងណា យើងអាចមានផ្លូវដែលជាក់លាក់មួយទៅរកព្រះអម្ចាស់ដើម្បីឱ្យទ្រង់ជួយយើង ឬ ប្រោសយើងឱ្យបានជាតាមរយៈការអធិស្ឋាន។ ទ្រង់មិនដែលបដិសេធនឹងយើងឡើយ។

**លំហាត់អនុវត្ត**

១ ហេតុអ្វីបានជាបុរសខ្វាក់ពិការតាំងពីកំណើត?

- ក) ដោយសារតែអំពើបាបរបស់គាត់។
- ខ) ដោយសារតែអំពើបាបរបស់ឪពុកម្តាយរបស់គាត់។
- គ) ដើម្បីបង្ហាញពីប្រទានភាពរបស់ព្រះជាម្ចាស់។



២ ហេតុអ្វីបានជាបុរសខ្លាចមិនស្គាល់អ្នកដែលបានប្រោសគាត់ឱ្យជាពីជំងឺ?

- ក) គាត់មិនត្រូវបានប្រោសឱ្យជាហេតុដល់គាត់បានទៅលាងសម្អាតនៅក្នុងស្រះទឹកស៊ីឡេម។
- ខ) នៅពេលដែលទទួលបានការប្រោសឱ្យជាហើយ គាត់មិនបានសួរព្រះយេស៊ូជានរណាឡើយ។
- គ) គាត់ជាបុរសចម្លែកនៅក្នុងទីក្រុង។

### ពួកផារីស៊ីសួរដេញដោលពីការប្រោសឱ្យជា Pharisees Investigate the Healing

សូមអាន យ៉ូហាន ៩:១៣-៣៤។ សត្រូវរបស់ព្រះយេស៊ូមានការខឹងសម្បាជាមួយព្រះយេស៊ូខ្លាំងដោយសារតែព្រះអង្គបានប្រោសបុរសខ្លាចម្នាក់ឱ្យបានជានៅថ្ងៃសប្តិ។ ពួកគេមិនសប្បាយចិត្តសោះដោយសារតែបុរសខ្លាចម្នាក់នោះទទួលបានការប្រោសឱ្យជា។ ពួកគេបានព្យាយាមពន្យល់ប្រាប់បុរសនោះថាព្រះយេស៊ូគឺជាមនុស្សមានបាប ហើយនៅទីបំផុតពួកគេបានដេញបុរសខ្លាចដែលបានប្រោសឱ្យជានោះចេញពីសាលាប្រជុំរបស់ពួកគេ (ព្រះវិហាររបស់ពួកគេ)។

បុរសដែលទទួលបានការប្រោសឱ្យជាម្នាក់នោះបានក្លាយជាឧទាហរណ៍មួយដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ គាត់បានបង្ហាញពីប្រាជ្ញាដ៏ឆ្លាតវៃ ការយកចិត្តទុកដាក់ និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគម្រោងការរបស់ព្រះជាម្ចាស់ ជាងអ្នកដែលចោទប្រកាន់ព្រះយេស៊ូទៅទៀត។ ពាក្យអះអាងរបស់បុរសម្នាក់នោះមិនបានធ្វើឱ្យពួកមេដឹកនាំសាសនាជឿជាក់ថាព្រះយេស៊ូពិតជាមកពីព្រះជាម្ចាស់នោះឡើយ ប៉ុន្តែគាត់អាចប្រាប់ពីអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់។ ដូច្នេះយើងក៏អាចធ្វើបានដែរ។ អានការប្រកាសរបស់បុរសខ្លាចម្នាក់នេះនៅក្នុងយ៉ូហាន ៩:២៥ ថា “ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្លាច ឥឡូវនេះ ខ្ញុំមើលឃើញ!”

### លំហាត់អនុវត្ត

៣ ឧតម្តីរចងចាំ យ៉ូហាន ៩:២៥។

៤ អធិស្ឋានសូមឱ្យព្រះជាម្ចាស់ជួយអ្នកក្នុងការប្រាប់អ្នកដទៃពីអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់អ្នក។

### ខ. ការខ្វាក់ខាងព្រលឹងវិញ្ញាណ Spiritual Blindness

គោលដៅទី២. លើកពីលទ្ធផលចុងបំផុតនៃការជឿ និងការមិនជឿ។

សូមអាន យ៉ូហាន ៩:៣៥-៤១។ វាជឿងធ្ងន់ធ្ងរក្នុងការដេញនរណាម្នាក់ចេញពីសាលាប្រជុំ វាស្មើនឹងការប្រកាសអំពីសេចក្តីស្លាប់។ មុនដំបូងវាហាក់បីដូចជាការផ្ទុយគ្នា។ ព្រះយេស៊ូបានប្រោសគាត់ឱ្យបានជា ប៉ុន្តែ សេចក្តីអំណរដែលគាត់មានហាក់បីដូចជាមិនបានយូរឡើយនៅពេលដែលគាត់បានទទួលការស្រែកគំរាមដោយអយុត្តិធម៌ និងត្រូវបានបណ្តេញ

ចេញដោយមេដឹកនាំសាសនា។ បន្ទាប់មកព្រះយេស៊ូបានយាងទៅរកបុរសម្នាក់នោះ ដើម្បីលើកទឹកចិត្តគាត់។ ទ្រង់បានអនុញ្ញាតឱ្យបុរសនោះដឹងថាទ្រង់ជាព្រះសង្ឃ្នោះ។ បុរសនោះបានទទួលជឿ និងថ្វាយបង្គំព្រះយេស៊ូ។

ព្រះយេស៊ូមានព្រះបន្ទូលអំពីការខ្វាក់ខាងព្រលឹងវិញ្ញាណ។ ពួកគណៈជាវិស៊ីត្រូវទទួលការស្តីបន្ទោសដោយភាពខ្វាក់ខាងព្រលឹងវិញ្ញាណរបស់ពួកគេពីព្រោះពួកគេបានបដិសេធមិនទទួលយកការពិតដែលព្រះយេស៊ូបានបង្រៀន។ ប៉ុន្តែបុរសសុំទានពិការភ្នែកបានជឿលើព្រះយេស៊ូ ហើយគាត់បានទទួលការប្រោសឱ្យជា និងការសង្គ្រោះចេញពីអំពើបាបរបស់គាត់។

នៅពេលដែលយើងទទួលជឿលើព្រះយេស៊ូ ការខ្វាក់ខាងព្រលឹងវិញ្ញាណត្រូវបានដកចេញពីជម្រៅចិត្តរបស់យើង។ ការយល់ដឹងនៅពេលអនាគត និងការលូតលាស់ខាងព្រលឹងវិញ្ញាណគឺមាននៅក្នុងការសិក្សាព្រះគម្ពីរ និងការអធិស្ឋាន។ ទំនុកតម្កើង ១១៩:១៨ បានថ្លែងថា “សូមបើកភ្នែកទូលបង្គំដើម្បីឱ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ”។

**លំហាត់អនុវត្ត**

៥ តើព្រះយេស៊ូមានព្រះបន្ទូលអំពីការខ្វាក់ប្រភេទអ្វី?

- ក) ប្រភេទខ្វាក់ភ្នែក នៅពេលដែលមនុស្សត្រូវការប្រើវ៉ែនតា
- ខ) ការខ្វាក់ខាងព្រលឹងវិញ្ញាណរបស់អស់អ្នកដែលមិនទទួលជឿលើព្រះយេស៊ូ
- គ) ពណ៌នៃការខ្វាក់

៦ តើយើងគួរតែធ្វើអ្វីដើម្បីទទួលបានការប្រោសឱ្យជាពីការខ្វាក់ខាងព្រលឹងវិញ្ញាណ?

- ក) យើងទាំងអស់ត្រូវតែទទួលជឿព្រះគ្រិស្តដោយផ្ទាល់ខ្លួន និងទទួលព្រះអង្គជាព្រះសង្ឃ្នោះ។
- ខ) យើងគួរតែក្លាយជាសមាជិករបស់ក្រុមជំនុំ។
- គ) យើងត្រូវតែឱ្យនរណាម្នាក់យកភក់ដាក់នៅលើភ្នែករបស់យើង។

**គ. ប្រស្នាអំពីក្រោលចៀម The Parable of the Sheepfold**

គោលដៅទី៣. ពន្យល់ពីអត្ថន័យនៃប្រស្នាអំពីក្រោលចៀម។

សូអាន យ៉ូហាន ១០:១-១០។ ប្រស្នាគឺជាប្រភេទរឿងខ្លីដែលប្រើប្រាស់អ្វីៗនៅក្នុងធម្មជាតិទាញយកការពន្យល់ពីសេចក្តីពិតបែបព្រលឹងវិញ្ញាណ។ នៅក្នុងអត្ថបទគម្ពីរនេះព្រះយេស៊ូបានមានព្រះបន្ទូលពីអង្គទ្រង់ផ្ទាល់ថាជាទ្វារ ឬ ខ្លោងទ្វារទៅក្រោលចៀម។ នៅក្នុងសម័យកាលព្រះគម្ពីរ អ្នកគង្វាលរក្សាចៀមរបស់ពួកគេនៅក្នុងក្រោលសត្វ ឬដាក់ចៀមចូល

គ្នាទាំងអស់ នៅពេលយប់ដើម្បីការពារចៀមរបស់គេពីសត្វព្រៃ។នេះគឺជាក្រោលចៀម។ បន្ទាប់ពីចៀមមានសុវត្ថិភាពនៅខាងក្នុងហើយ អ្នកគង្វាលអង្គុយនៅមុខមាត់ទ្វារដែលបើកចំហរ ហើយចាំការពារចៀម។

ពួកចោរមិនចូលទៅក្នុងក្រោលតាមទ្វារនោះឡើយ ប៉ុន្តែ ពួកគេអាចនឹងតោងតាមរបងដើម្បីលួចចៀម។ ព្រះយេស៊ូមានព្រះបន្ទូលថា មេដឹកនាំសាសនាមួយចំនួនជាមនុស្សបែបនោះ។ ពួកគេពិតជាមិនចូលចិត្តស្រឡាញ់អ្នកដទៃ ប៉ុន្តែពួកគេគ្រាន់តែចង់ទទួលបាននូវអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។

ព្រះយេស៊ូមិនបានយាងមកដើម្បីបំផ្លាញ ប៉ុន្តែ មកដើម្បីប្រទានជីវិតពេញបរិបូណ៌វិញ។ ជីវិតដែលព្រះយេស៊ូប្រទានគឺជា និស្ស័យធម្មជាតិខាងក្នុង និងភាពជាព្រះពិតប្រាកដ។ ជីវិតនេះជាជីវិតដែលយើងមិនធ្លាប់ទទួល និងមានបទពិសោធន៍ពីមុនមក។ វាអាចរកបាននៅលើផែនដី ហើយនឹងបន្តនៅក្នុងនគរស្ថានសួគ៌ជារៀងរហូត។

ដូច្នេះព្រះយេស៊ូទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាខ្ញុំជាទ្វារចៀម អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល (យ៉ូហាន ១០:៧-៩)។

មានមនុស្សមួយចំនួន ព្យាយាមទៅរកព្រះយេស៊ូតាមរយៈព្យាការី តាមរយៈការបង្រៀន តាមរយៈនាងម៉ារី ឬ តាមរយៈការចូលរួមដោយទៅព្រះវិហារ។ ប៉ុន្តែ ព្រះយេស៊ូគឺជាផ្លូវតែមួយគត់ និងជាទ្វារតែមួយគត់ទៅរកការសង្គ្រោះបាន។

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់មនុស្សទាំងអស់ត្រូវតែចូល។ ដូចជាទ្វារដែលបានបើកសម្រាប់ហ្វូងចៀមដែរ ព្រះយេស៊ូបានអញ្ជើញគ្រប់គ្នាឱ្យចូលមករកព្រះអង្គដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែព្រះជាម្ចាស់មិនបង្ខំមនុស្សទាំងអស់ឱ្យមករកព្រះយេស៊ូនោះឡើយ។ មនុស្សទាំងអស់មានសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។ អស់អ្នកដែលចូលទៅក្នុងក្រោល របស់ព្រះយេស៊ូពួកគេនឹងទទួលបានការសង្គ្រោះ។ ប្រសិនបើពួកគេមិនបានចូលទេ បុគ្គលម្នាក់នោះនឹងមិនបានទទួលការសង្គ្រោះឡើយពីព្រោះគាត់ ឬនាងបានបដិសេធការអញ្ជើញរបស់ព្រះយេស៊ូ។ វាជារឿងធម្មតាបែបនោះ។

**លំហាត់អនុវត្ត**

៧ តើមានទ្វារប៉ុន្មានទៅនគរស្ថានសួគ៌?

- ក) មានច្រើនណាស់ សម្រាប់សាសនាជាច្រើនតាមរយៈផ្លូវមួយណាក៏ទទួលបានការសង្គ្រោះដែរ។
- ខ) មានយ៉ាងតិចមាន ៤គឺ តាមរយៈនាងម៉ារី ការបង្រៀន ព្យាការី និងព្រះវិហារ។
- គ) មានទ្វារតែមួយគត់ គឺតាមព្រះយេស៊ូ!

**២២. ព្រះយេស៊ូជាអ្នកគង្វាលដ៏ល្អ** Jesus, The Good Shepherd

គោលដៅទី៤. ពន្យល់អត្ថន័យពីប្រស្នាអំពីអ្នកគង្វាលដ៏ល្អ។

សូមអាន យ៉ូហាន ១០:១១-២១។ នៅក្នុងសម័យកាលព្រះគម្ពីរអ្នកគង្វាលតែងតែដើរពីមុខហ្វូងចៀមរបស់គាត់ជានិច្ច ហើយហៅចៀមរបស់គាត់គ្រប់កន្លែងដែលគាត់បានទៅ។ ចៀមទាំងអស់ស្គាល់សំឡេងរបស់គាត់ ហើយពួកវាដើរតាមគាត់ដែរ។ នៅពេលដែលអ្នកគង្វាលផ្សេងដើរមកជិតពួកវា ចៀមរបស់បុរសទីមួយមិនដើរតាមបុរសទីពីរឡើយ ពីព្រោះពួកវាស្គាល់សំឡេងម្ចាស់របស់ពួកវាច្បាស់ណាស់។

ព្រះយេស៊ូគឺជាអ្នកគង្វាលដ៏ល្អដែលអាចមើលរកចៀម និងចិញ្ចឹមចៀមរបស់ព្រះអង្គបាន។ ចៀមរបស់ព្រះអង្គគឺអស់អ្នកដែលបានជឿ និងដើរតាមព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា ទ្រង់នឹងប្រទានឱ្យពួកគេមានជីវិត។ ទ្រង់នឹងធ្វើការនេះដោយការសម្រេចចិត្តរបស់ព្រះអង្គ ហើយក៏គ្មានណាម្នាក់អាចដកយកជីវិតចេញពីព្រះអង្គបានឡើយ។ នៅក្នុងពេលនោះ ពិតប្រាកដណាស់មនុស្សបានព្យាយាមសម្លាប់ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃដែលទ្រង់ត្រូវបានគេដំដែកគោលជាប់នៅលើឈើឆ្កាង ហើយបោះចោលនៅទីនោះរហូតដល់ស្លាប់។

នៅពេលកំណត់របស់ព្រះអង្គបានដល់ ទ្រង់នឹងសងថ្លៃលោះបាបរបស់យើងនៅលើឆ្កាងសម្រាប់អំពើបាបរបស់យើង គឺជាអំពើបាបរបស់អ្នក ហើយនឹងខ្ញុំ មុនពេលដែលយើងមិនទាន់កើតមក ។ ប៉ុន្តែទ្រង់ជ្រាបច្បាស់ថាសេចក្តីស្លាប់មិនមែនជាទីបញ្ចប់សម្រាប់ព្រះអង្គឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលថា “ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឱ្យបានយកមកវិញ គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក” (១១:៧-១៨)។ ព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គនឹងបញ្ជាក់ថាព្រះអង្គមានអំណាចលើសេចក្តីស្លាប់។ ការរស់ឡើងវិញរបស់ព្រះអង្គ និងបង្ហាញថា ទ្រង់គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ពិតប្រាកដមែន។

ម្តងទៀត មានមនុស្សមួយចំនួនមានកំហឹងដោយសារតែព្រះបន្ទូលរបស់ព្រះយេស៊ូ ប៉ុន្តែ មានអ្នកផ្សេងទៀតបានជឿលើព្រះអង្គ។ អស់អ្នកដែលមិនជឿមិនមែនជាចៀមរបស់ព្រះអង្គឡើយ សម្រាប់ចៀមរបស់ព្រះអង្គ នឹងស្គាល់សំឡេងរបស់ព្រះអង្គ។

៨ ហេតុអ្វីបានជាព្រះយេស៊ូហៅអង្គទ្រង់ជាអ្នកគង្វាលដ៏ល្អ?

- ក) ទ្រង់មានចៀមជាច្រើនក្បាល។
- ខ) ទ្រង់យកព្រះហឫទ័យទុកដាក់លើចៀម និងពពែរបស់ព្រះអង្គ។
- គ) ទ្រង់ថែរក្សាអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។

៩ តើព្រះយេស៊ូមានព្រះបន្ទូលរបៀបណាថាទ្រង់នឹងបង្ហាញសេចក្តីស្រឡាញ់សម្រាប់ចៀមរបស់ព្រះអង្គ?

- ក) ទ្រង់នឹងនាំហ្វូងចៀមរបស់ព្រះអង្គទៅកន្លែងដែលមានស្មៅខៀវខ្ចី។
- ខ) ទ្រង់នឹងប្រទានជីវិតរបស់ព្រះអង្គសម្រាប់ចៀមរបស់ព្រះអង្គ។
- គ) ទ្រង់នឹងនាំហ្វូងចៀមរបស់ព្រះអង្គទៅកន្លែងដែលស្ងាត់ហើយមានទឹក។

**១០. ជនជាតិយូដាមិនទទួលស្គាល់ព្រះយេស៊ូ Jesus Rejected By His Own**

គោលដៅទី៥. ពិពណ៌នាអំពីតម្រូវការនៃអស់អ្នកដែលចូលមករកព្រះយេស៊ូហើយនឹងអត្ថន័យថា ពួកគេជាកម្មសិទ្ធិរបស់ព្រះសង្ឃ្រោះ។

សូមអាន យ៉ូហាន ១០:២២-៤២។ មានមនុស្សខ្លះចង់សម្លាប់ព្រះយេស៊ូ ពីព្រោះតែទ្រង់មានព្រះបន្ទូលថាទ្រង់គឺជាព្រះបុត្ររបស់ព្រះជាម្ចាស់ (ខ៣៦) និងបានប្រទានជីវិតអស់កល្បដល់អស់អ្នកដែលដើរតាមព្រះអង្គ (ខ២៨)។ មានអ្នកផ្សេងទៀតបានទទួលព្រះអង្គជាអ្នកគង្វាលរបស់ពួកគេ និងបានដើរតាមព្រះអង្គ។ ក្នុងចំណោមយើងទាំងអស់គ្នាក៏ត្រូវតែធ្វើការសម្រេចចិត្តអំពីព្រះយេស៊ូដែរ គឺជាការជ្រើសរើសដែលផ្តល់លទ្ធផលអស់កល្បជានិច្ច។

១០ នៅពេលដែលព្រះយេស៊ូបានបើកសម្តែងអង្គទ្រង់ថាជាអ្នកគង្វាលដ៏ល្អ តើមនុស្សទទួលព្រះអង្គដោយរបៀបណា?

- ក) មានខ្លះចង់សម្លាប់ព្រះអង្គ មានអ្នកខ្លះបានដើរតាមព្រះអង្គ។
- ខ) ពួកគេបានបដិសេធព្រះអង្គ។
- គ) ពួកគេទទួលជឿលើព្រះអង្គទាំងអស់គ្នា។

## សូមផ្ទៀងផ្ទើរយល់អ្នក

---

- ១ គ) ដើម្បីបង្ហាញពីបុគ្គលភាពរបស់ព្រះជាម្ចាស់
- ៥ ខ) ការខ្ចាក់ខាងព្រលឹងវិញ្ញាណរបស់អស់អ្នកដែលមិនទទួលជឿលើព្រះយេស៊ូ
- ២ ក) គាត់មិនត្រូវបានប្រោសឱ្យជាហេតុដល់គាត់បានទៅលាងសម្អាតនៅក្នុងស្រះទឹក ស៊ីឡោម
- ៦ ក) យើងទាំងអស់ត្រូវតែទទួលជឿព្រះគ្រីស្តដោយផ្ទាល់ខ្លួន និងទទួលព្រះអង្គជាព្រះសង្គ្រោះ
- ៧ គ) មានទ្វារតែមួយគត់ គឺតាមព្រះយេស៊ូ!
- ៩ ខ) ទ្រង់នឹងប្រទានជីវិតរបស់ព្រះអង្គសម្រាប់ចៀមរបស់ព្រះអង្គ
- ១០ ក) មានខ្លះចង់សម្លាប់ព្រះអង្គ មានអ្នកខ្លះបានដើរតាមព្រះអង្គ
- ៨ គ) ទ្រង់ថែរក្សាអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។

ឥឡូវអ្នកបានបំពេញមេរៀនទីមួយហើយ អ្នកនឹងត្រៀមខ្លួនក្នុងការឆ្លើយ *ការវាយតម្លៃមេរៀនជំពូកទីមួយ* ។ រំលឹកមេរៀនមុនៗឡើងវិញបន្ទាប់ធ្វើតាមការណែនាំនៅលើក្រដាសចម្លើយ។ ធ្វើចម្លើយរបស់អ្នកទៅឱ្យគ្រូបង្រៀន ឬការិយាល័យកំណែចម្លើយ។